



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជៈខ្មែរទំបាពកម្ពុជា

លោនវន្ទេរបាយបាន ស្ថិតិ

ពិធីរោគស្រួល បង្រៀនពិធីរោគ និង នាយកដ្ឋាន ឆ្នាំ២០២០ - ២០៣០

ប្រទិសក្រសួងរៀបចំ




សេដ្ឋកិច្ច



សង្គម



បរិស្ថាន



បង្កើតកម្មក្រសួងកម្មក្រសួង



បង្កើតកម្មក្រសួងកម្មក្រសួង



បង្កើតកម្មក្រសួងកម្មក្រសួង



បង្កើតកម្មក្រសួងកម្មក្រសួង

« ព្រះមហាក្សត្រ និងកំលម្លាបិយាកាសនៃវិធីរោគស្រួល បង្រៀនពិធីរោគ និងនាយកដ្ឋាន ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចិរភាព និងគុណភាពដើតប្រជាធិបតេយ្យ និងប្រជាធិបតេយ្យ នៃប្រជាជាន់ប្រជាធិបតេយ្យ មកដល់ឆ្នាំ២០៤០ »

សំដៅសម្រាប់ប្រជាធិបតេយ្យ មកដល់ឆ្នាំ២០៤០ »



ក្រសួងរៀបចំនគរបាល នគរបាល នគរបាល នគរបាល



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជធានីភ្នំពេញ

នគរបាលនៃរាជរដ្ឋបាល
នគរបាលនៃរាជរដ្ឋបាល
នគរបាលនៃរាជរដ្ឋបាល
នគរបាលនៃរាជរដ្ឋបាល

ក្រុមប្រឹក្សាផាតិវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា





សេដ្ឋកម្មអគ្គនាយកដ្ឋាន ព្រះរាជាណាចក្រកម្ពុជា នគរបាល

ជាយកដ្ឋានក្រឹម នៃក្រសួងពេទ្យ នគរបាល

នគរបាល

រាជរដ្ឋាភិបាលមានទីសដោអភិវឌ្ឍប្រទេសឱ្យការនៃតំបន់ប្រកបដោយបរិយាបន្ទិនិងចិរភាព ផ្តល់ឱ្យប្រជាធិបតេយ្យនូវសេចក្តីសុខ រក្សាទាននូវវិរក្សាថាព ឬរណការដែនដី និងប្រទេសជាតិមានសន្លឹកសុខនិងសុវត្ថភាពសង្គមល្អ។ សម្រាប់ទីសដោនេះ រាជរដ្ឋាភិបាលមានជាក់ចេញនូវចក្ខុវិស័យ កម្ពុជាឌ្វាក់២០៥០សំដេរឱ្យកម្ពុជាទានឆ្លាយជាប្រទេសដែលមានចំណុលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសដែលមានចំណុលខ្ពស់នៅឆ្នាំ២០៥០។

ដើម្បីធ្វើយកបទទៅនឹងការរកឃើញនៃតម្លៃការបស់ប្រទេសជាតិនេះ និងនៅក្នុងប្រើបានរាជរដ្ឋាភិបាល ដែលជនបានធម្មជាតិមានកម្រិតនិងការប្រកួតប្រជែងក្នុងគំបង់និងសកលលោកការនៃតំបន់ប្រជាសារ យើងត្រូវរាយការណ៍ទាំងអភិវឌ្ឍន៍នៅក្នុងប្រទេសជាតិ និងនៅនូវគ្នាដូនិចខ្លួន និងជាតាតិករសម្រាប់ធ្វើយឱ្យសម្រេចបាននូវតម្លៃការអភិវឌ្ឍន៍។

ការជាក់ចេញនូវគោលនយោបាយជាតិស្តីពីវិក្សាសាស្ត្រ ហច្ចេកវិទ្យា និងនៅនូវគ្នាដូនិចខ្លួន និងជាតាតិករម្រោងទីសរបស់ការរដ្ឋាភិបាលដើម្បីធ្វើឱ្យកម្ពុជាបានដែលមិនមែនជាប្រជាសារ សំដេរឱ្យការស្រាវជ្រាវ និងសាស្ត្រដែលលើកកម្ពស់ ឬដីសាស្ត្រដែលលើកកម្ពស់ ឬលិតការ និងសេវាកម្មដែលមានការពេញចិត្តពីប្រជាធិបតេយ្យ។

រាជរដ្ឋាភិបាលយានមុខលើកិច្ចការនេះ ដោយបានផ្តល់អាជីវកម្មដល់ការអភិវឌ្ឍ ធនធានមនុស្ស ឬដើរឃើញមូលដ្ឋានវិក្សាសាស្ត្រនិងបច្ចេកវិទ្យា និងប្រព័ន្ធគេក្តីនៅនូវគ្នាដូនិចខ្លួន សមត្ថភាពធនធានមនុស្សដែលចូលរួមក្នុងខ្សែចង្វាក់អភិវឌ្ឍតួន៍នេះ ឱ្យមានលទ្ធភាពលើកស្សាយ ខស្សាបាកម្មនិងសេវាកម្មជាតិប្រកបដោយកម្ពស់ប្រកួតប្រជែង។

ដើម្បីសម្រេចកិច្ចការទាំងអស់នេះបាន ខ្ញុំសូមឱ្យត្រូវក្រសួង ស្ថាប័នរបស់ការរដ្ឋាភិបាល និងសំយែងកិច្ច សង្គមសុវត្ថិភាព និងត្រូវការពិនិត្យទាំងអស់ចូលរួមអនុវត្តគោលនយោបាយជាតិនេះ ជាប្រព័ន្ធ និងសង្ឃឹមយ៉ាងមុតមាំថា ដែក្នុងអភិវឌ្ឍតម្រូវការដែលកិច្ចការដីមានសារ៖ សំខាន់នេះ ធ្វើឱ្យកម្ពុជាសម្រេចបាននូវការអនុវត្តរបៀបរារៈអភិវឌ្ឍជាតិរបស់ខ្លួនដែលនិងចូលរួមចំណោកសម្រេចបាននូវការអនុវត្តរបៀបរារៈអភិវឌ្ឍសកលដង។

ថ្ងៃ ១៩ ខែ មីនា ឆ្នាំក្នុងក្រុងក្រសួង ព.ស. ២៥៦៣
ដើម្បីនៅក្នុងក្រុងពេញ ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០១៩



ទាញការ

១- សេចក្តីផ្តើម	៩
២- ចក្ខុវិស័យ	៣
៣- គោលចំណែត	៣
៤- គោលដៅ	៣
៥- យុទ្ធសាស្ត្រ	៣
៥.១- កសាងនិងព្រឹងធនធានមនុស្សឱ្យបានគ្រប់គ្រាន់ ទាំងបរិមាណ ទាំងគុណភាព និងសមាសភាព មានសិលជ័យដើរ: ដោយពិនិត្យពិចារណាទោលីកត្តាសមភាពយេនខ្លះ.....	៤
៥.២- ផ្តល់លទ្ធភាពឱ្យធនធានមនុស្សដើរដើរ រ.ប.ន. បំពេញភាពកិច្ចិយានមុខ និងមានយន្តការសម្រាប់ និងលើកទីកច្ចាសមស្រប ដើម្បីឱ្យបានធនធានមនុស្សដើរ រ.ប.ន.ជាតិ ពេញសមត្ថភាព	៤
៥.៣- ផ្តល់លទ្ធភាពដល់សកម្មភាពស្រាវជ្រាវនិងអភិវឌ្ឍជាតិប្រកបដោយប្រសិទ្ធភាពនិងសក្ខិសិទ្ធិភាព ដោយធ្វាក់លើការសម្របបច្ចេកវិទ្យាដែលទទួលបានទៅនឹងស្ថានភាពជាក់ស្តីក្នុងស្រុកជាមួយ គ្មាន៖ បង្កើនសមត្ថភាពស្រុបយកបច្ចេកវិទ្យាអនុវត្តជាតិ	៤
៥.៤- កសាងនិងព្រឹងប្រព័ន្ធគេកតុនវានុវត្តន៍ឱ្យបានប្រកបដោយដែរភាព មានសមត្ថភាពសំយោគ បច្ចេកវិទ្យា និងវិស័យប្រចាំឆ្នាំ មានកម្រិតនៃវានុវត្តន៍ការសំព័យសីវ សំដែលីកស្សាយ ឧស្សាហកម្ម និងផ្តល់ជាមាតិភាពជាតិ បច្ចើឱ្យការប្រើប្រាស់ក្នុងស្រុកនិងការនាំចេញ ដើម្បីការអភិវឌ្ឍការកំពង់ ប្រសិរីឡើង.....	៥
៥.៥- បណ្តុះឱ្យមានរប្បធម៌ រ.ប.ន. នៅក្នុងសង្គម ប្រកបដោយបរិយាបន្ទ មានទំនួកចិត្តនិងដំនើជា សាធារណៈ លើដែលិកជាលិខិនសេវាបច្ចេកវិទ្យាដាតិ ទទួលបាននូវការពេញចិត្តទៅលើលទ្ធផល នៃការខិតខ្សែនិងការិនិយោគលើការអភិវឌ្ឍ រ.ប.ន.របស់ខ្លួន ក៏ដូចជាទៅលើការកំណត់ប្រជុំអភិបាលកិច្ច ដើរ រ.ប.ន.	៦
៦- ផែនការសេវាថ្មនាគារ	៧
៦.១- ការបង្កើតយន្តការ	៧
៦.២- ការបង្កើតក្របខ័ណ្ឌតិយុត្តិ	៧
៦.៣- ការគាំទ្រហិរញ្ញវត្ថុ	៥
៦.៤- ការអភិវឌ្ឍធនធានមនុស្ស	៥
៦.៥- ដំណើរការអនុវត្ត	៥
៧- គារគោលបាលស្ថាបនិតិម្ម័យនៃការអនុវត្ត	៥
៨- សេចក្តីសេត្តិថ្នាល់	៥
៩- សេចក្តីលើក្រសួង	៩០
១០- ព័ត៌មានស្ថាបនិតិម្ម័យនៃការអនុវត្ត	១៤



១. សេចក្តីផ្តើម

វិទ្យាសាស្ត្រ ហើយកើឡា និងនវានរត្តន៍ដែលហេតុកាត់ថា វ.ប.ន. (Science, Technology, and Innovation ឬ STI) គ្របានទទួលស្ថាល់ជាសកលចាតាកម្ពោះចលករសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចិំភាព ធ្វើឱ្យការនៃតែប្រសើរឡើងនូវដំណោះស្រាយលើបញ្ហាមិស្សាន ដែលជាកត្តាមុលដ្ឋានត្រី: ទាំងបីសម្រាប់ការសំភេនសុខសាន្តចូរកាលរបស់មនុស្សជាតិ។ ក្នុងក្របខ័ណ្ឌជាតិ ការវិនិយោគលើវិទ្យាសាស្ត្រ ហើយកើឡា និងនវានរត្តន៍ ដែលមានយុទ្ធសាស្ត្រនិងគោលនយោបាយត្រីមក្រវិកនឹងដូចយុវជាននូវយុទ្ធសាស្ត្រអភិវឌ្ឍន៍នានារបស់រដ្ឋាភិបាល ឬនាន់ជាការសំរាប់មនុស្សជាតិ។ ក្នុងក្របខ័ណ្ឌជាតិ ការវិនិយោគលើវិទ្យាសាស្ត្រ ហើយកើឡា និងនវានរត្តន៍ ដែលមានយុទ្ធសាស្ត្រនិងគោលនយោបាយត្រីមក្រវិកនឹងដូចយុវជាននូវយុទ្ធសាស្ត្រអភិវឌ្ឍន៍នានារបស់រដ្ឋាភិបាល ឬនាន់ជាការសំរាប់មនុស្សជាតិ។ ក្នុងក្របខ័ណ្ឌជាតិ ការវិនិយោគលើវិទ្យាសាស្ត្រ ហើយកើឡា និងនវានរត្តន៍ ដែលមានយុទ្ធសាស្ត្រនិងគោលនយោបាយត្រីមក្រវិកនឹងដូចយុវជាននូវយុទ្ធសាស្ត្រអភិវឌ្ឍន៍នានារបស់រដ្ឋាភិបាល ឬនាន់ជាការសំរាប់មនុស្សជាតិ។

សារ: សំខាន់និងភាពចាំបាច់នៃ វ.ប.ន. គឺការប្រើយដោយជាដ្ឋីកត្តិនិងមិនអាចខ្ចោះបាននៃត្រប់ដលិតផល វិធីសាស្ត្រ និងសេវាកម្ម ដែលជាស្ថាដែលរបស់មនុស្សជាតិ។ ភាពមិនអាចខ្ចោះបាននេះ: គឺតម្រូវឱ្យ យើងមានលទ្ធភាពហើយ និងមានលទ្ធភាពធ្វើឱ្យការនៃតែប្រសើរឡើងនូវដែលកនេះដើម្បីការអភិវឌ្ឍន៍ប្រកបដោយ ចិំភាព។ ដ្ឋីកត្តិ(ត្រានរូប) គឺតម្រូវឱ្យយើងមាននន្ទ់ខ្ពស់ក្នុងការវិនិយោគនិងការប្រើប្រាស់ប្រព័ន្ធផ្លូវការ ដើម្បី ទទួលបានលទ្ធផលស្របនិងការរំពឹងទុក។

ទោះបីជាពេលវេលាដែលបានប្រើប្រាស់យុទ្ធសាស្ត្រនិងប្រកបដោយចិំភាព គឺ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ នៅតែជាកិច្ចការគ្រប់គ្រង់មិនអាចខ្ចោះបាននៅក្នុងការបង្កើត និងការរកសាងសមត្ថភាពចាប់យកហើយកើឡា ដោយ តម្រូវការធ្វើមុលដ្ឋាននិយកម្ម ហើយកើឡា ដើម្បីធ្វើយកបទទៅនៃសេចក្តីត្រូវការក្នុងប្រកុត គឺដូចជាកើម្បីការ កសាងសមត្ថភាពប្រកុតប្រជែងជាសកលរបស់សលិតផលនិងស្ថាដែលជាតិ។

កិច្ចការដំរើលិនិងលើកកម្ពស់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ទាំងពាណិជ្ជកម្មដែលយុម្ភមាន ១- ការស្រាវជ្រាវបែម ២- ការស្រាវជ្រាវនុវត្តន៍ និង ៣- ការអភិវឌ្ឍយដោយពិសោធន៍ ទាមទារឱ្យមានយុទ្ធសាស្ត្រនិងយុទ្ធពិធី សមស្របនិងលទ្ធភាពជាតិជាក់ស្នើ។ ស្ថាប័នប្រព័ន្ធបានបង្កើតក្រចម្បងទាំងបីនៃការស្រាវជ្រាវនិងអភិវឌ្ឍន៍យុម្ភមាន ១- សកលវិទ្យាលីយដែលសមស្របសម្រាប់ការស្រាវជ្រាវបែមជាថម្យេ ២- វិទ្យាសានស្រាវជ្រាវដែលត្រូវបាន រំពឹងសម្រាប់ការបង្កើតបង្កើតហើយកើឡាបី និង ៣- សហគ្រាសអាជីវកម្មដែលមានគោលបំណងចម្បងគឺការអភិវឌ្ឍ យដោយពិសោធន៍។ អនុរកម្មរាជនស្ថាប័នទាំងបី គឺជាការចាំបាច់ ដើម្បីឱ្យចំណោះដើម្បីដែលទទួលបានពីការ សិក្សានិងស្រាវជ្រាវបែមបង្កើតហើយកើឡាបី និង ៤- សហគ្រាសអាជីវកម្មដែលមានគោលបំណងចម្បងគឺការអភិវឌ្ឍ យដោយពិសោធន៍។ ការនាំយកស្ថាដែលនៃលទ្ធផលស្រាវជ្រាវបែម នៅក្នុងរយៈពេលចាំបាច់។ ហើយសិនេះ: ការនាំយកស្ថាដែលនៃលទ្ធផលស្រាវជ្រាវបែមបី ទៅក្នុងរយៈពេលចាំបាច់ និងទាមទារឱ្យមានការគ្រប់គ្រង់មនុស្សជាតិ តាមរយៈពាណិជ្ជកម្មនិងកម្មវិធីបណ្តុះបណ្តាល ដើម្បីធ្វើលទ្ធផលទាំងនេះ: ភាពទទួលបានដោតដែលយក្នុងកម្រិតសមស្រប។



ក្នុងបរិការណ៍ដែលធនានាសមត្ថភាព និងពេលវេលាសម្រាប់ការអភិវឌ្ឍន៍មានកម្រិត អាជីវកម្មត្រូវផ្តល់លើការអភិវឌ្ឍន៍ដោយពិសាចន៍ តាមរយៈការនាំចូលបច្ចេកវិទ្យា និងការធ្វើឱ្យលួយដ្ឋាននឹងយកមួបចូលវិទ្យាទាំងនោះ។ ជាមួយគ្មាន៖ សមត្ថភាពជាតិក្នុងការស្រួលយកបច្ចេកវិទ្យាគ្រោះបានពង្រីកជាលំដាប់។ ការសម្រចបាននូវការកិច្ចជាយុទ្ធសាស្ត្រនេះក្នុងរយៈពេលខ្លួនឯងនាំមកនូវធនធានប្រយោជន៍សេដ្ឋកិច្ចសម្រាប់ជួយផ្តល់ជនានាបាន ដល់រដ្ឋនៃការវិនិយោគបញ្ហាប់។ ជាដំហានៗ ការវិនិយោគលើការស្រាវជ្រាវរបស់ និងការស្រាវជ្រាវអនុវត្តន៍ ក្នុងក្រោះបានបង្កើនឡើងដើម្បីទទួលបានកម្រិតនៅត្រួនការតែខ្លួនសំដែរដើម្បីនកម្រិតប្រកួតប្រើដែងការតែខ្លាំង និងកម្រិតមេដ្ឋានមកាន់តែច្រើនជាលំដាប់។

បញ្ហាប្រឈមចម្លងរបស់ការងារជាតិបាល នៅក្នុងដំណាក់កាលបច្ចេកវិទ្យាអភិវឌ្ឍ វ.ប.ន. តីភាពមានកម្រិតនៃជនានាបានជាតិ។ ទៅជាយ៉ាងនេះកើត ការងារជាតិបាលចាំបាច់ត្រូវយោងមុខលើការវិនិយោគដែកការស្រាវជ្រាវនិងអភិវឌ្ឍន៍សម្រាប់រយៈពេលមធ្យម ក្នុងពេលដែលការងារជាតិបាលមានកម្រិតជាមានសមត្ថភាព ទំនុកចិត្ត និងបទពិសាចក្នុងកិច្ចការស្រាវជ្រាវនិងអភិវឌ្ឍន៍។ ភាពចាំបាច់នេះ ជាមួយគ្មាននឹងភាពចាំបាច់នៃកិច្ចសហការជាតិ និងអនុវត្តន៍ តាមទារធ្លេ: ដើម្បីខ្លួនសំរបស់ប្រមុខនៃការងារជាតិបាលដើម្បីដោតដឹងសម្រាប់ការអភិវឌ្ឍជាមួយ។

ក្នុងនេះ: កម្ពុជាគ្រោះធ្វើអនុវត្តន៍តាមរយៈការបង្កើតគោលនយោបាយ និងការបង្កើតធម្មុត្តិត្រូវនូវត្រូវដើម្បីព្រឹង និងកាត់បន្ថយគម្ពារដែក វ.ប.ន. ពីបណ្តាប្រទេសក្នុងតំបន់ នៅក្នុងបរិការណ៍នៃពេលវេលានិងទីតាំងក្នុមិសាស្ត្រ។ ការវិនិយោគលើដែកការនេះមានសារ៖ សំខាន់សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចខ្សោយាន ទាន់ពេលវេលា សំដោសម្រចចិត្តនូវចក្ខុវិសំយោត្តំ២០៥០ និងចំពោះមុខគឺការសម្រចចិត្តនូវយុទ្ធសាស្ត្រ និងដែនការជាតិ។

ការអភិវឌ្ឍ វ.ប.ន. មានលក្ខណៈអនុវត្តន៍ និងកម្រិតដំនាថ្ងៃខ្លួនសំ ត្រូវឱ្យមានការអនុវត្តមួយគ្នា ពីបណ្តាប្រសិទ្ធិ ស្ថាប័នបាក់ព័ន្ធ ដោយមានការពិចារណាលើការកិច្ច និងគោលនយោបាយដែលមានស្រាប់ វ.ប.ន. មានវិសាលភាពដែលបានប្រើប្រាស់ ដូចនេះការងារជាតិបាលកំណត់កិច្ចការអាជីវកម្ម ព្រឹងនិងដំរួលការប្រើប្រាស់ដែលបានមនុស្សដែលបានកសាងតាមរយៈប្រព័ន្ធអប់រំ និងបណ្តាប្រទេសជាតិដែលមានលក្ខណៈប្រកួតប្រើដែង វិធីសាស្ត្រប្រកបដោយប្រសិទ្ធភាព និងសេវាកម្មដែលមានភាពទាក់ទង ដើម្បីការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចិត្តភាព។

ការរៀបចំគោលនយោបាយជាតិ វ.ប.ន. គឺជាការកំណត់យុទ្ធសាស្ត្រនិងយុទ្ធផិតិដើម្បីសម្រចបាននូវគោលដែលបានកំណត់ សមសុបតាមបរិការណ៍ជាតិស្ថាប័នដែលប្រទេសជាតិ សំដោដំរួលនិងលើកកម្មសំណែនៅដែលដែលទទួលបានពីការអប់រំខ្សោយានទៅដែលកម្រិតសេដ្ឋកិច្ចពុទ្ធឌី ដើម្បីផ្តល់លក្ខណៈដែលបាននូវរបៀបវារៈអភិវឌ្ឍន៍ជាតិ ដូចជាបច្ចុប្បន្នវិសំយកមួបជាល្អំ២០៥០ ប្រកបដោយចិត្តភាព។



២- ចក្ខុវិស័យ

ប្រទេសកម្ពុជាមានសភានគាតដើរកីឡាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាកម្មវិធីសំបុរាណរបស់រដ្ឋបាល និងនវានុវត្តន៍ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយហិរញ្ញវត្ថុនិងចំណេះរាជការ ធ្វើឱ្យសម្រេចបានចក្ខុវិស័យកម្ពុជាល្អៅ ២០៨០។

៣- គោលចំណាម

គោលនយោបាយជាតិនេះមានគោលបំណងព្រឹងមូលដ្ឋានត្រីនិងកំណត់កម្មសំណងជាប្រជាជនខ្លួន ដើម្បីអភិវឌ្ឍប្រកបដោយចំណេះរាជការនិងលើកកម្មសំណងជាប្រជាជនខ្លួន ដែលបានបង្កើតឡើងដើម្បីអភិវឌ្ឍប្រជាជនខ្លួន នៅក្រប់ក្រមិតនិងក្រប់វិស័យ។

៤- គោលចំណេះរាជការ

ដើម្បីសម្រេចចក្ខុវិស័យនិងគោលបំណងខាងលើ ដោយលើក្របខ័ណ្ឌទស្សនាទាន់ទូទៅ និងការបង្កើតឡើងដើម្បីអភិវឌ្ឍប្រជាជនខ្លួន នៅក្រប់ក្រមិតនិងក្រប់វិស័យ។

- ៤.១- កសាងនិងព្រឹងជនជានមនុស្សឱ្យបានគ្រប់គ្រាន់ទាំងបរិមាណ ទាំងគុណភាព និងសមាសភាព មានសិលជមិត្តិរាជីរី: ដោយពិនិត្យពិចារណាទៅលើកត្តាសមភាពយេនខ្មែរ។
- ៤.២- ផ្តល់លទ្ធផលបានឱ្យជនជានមនុស្សដើរក ន.ប.ន. បំពេញការកិច្ចិយានមុខ និងមានយន្តការសម្រាប់ និងលើកទីកចនាសម្រប ដើម្បីឱ្យបានជនជានមនុស្សដើរក ន.ប.ន. ជាតិពេញសមត្ថភាព។
- ៤.៣- ផ្តល់លទ្ធផលបានឱ្យជនជានមនុស្សដើរក និងការប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធិភាព ដោយផ្តាក់លើការសម្រេចចក្ខុវិទ្យាដើម្បីបង្កើតឡើងដើម្បីអភិវឌ្ឍប្រជាជនខ្លួន។
- ៤.៤- កសាងនិងព្រឹងប្រព័ន្ធរាជក្រឹត្យឱ្យបានប្រកបដោយជរាជការ មានសមត្ថភាពសំយោគ បច្ចេកវិទ្យានិងវិស័យកម្មឱ្យបានជាស្ថាដែលជាតិមានកម្រិតនវានុវត្តន៍កាន់តែប្រសើរ សំដែលើកស្តីយ ខស្សាបកម្មនិងផ្ទិច្ឆ័យការឱ្យបានគ្រប់ក្រមិតនិងការនាំចេញ ដើម្បី ការអភិវឌ្ឍកាន់តែប្រសើរឡើង។
- ៤.៥- បណ្តុះឱ្យមានវប្បធម៌ ន.ប.ន. នៅក្នុងសង្គម ប្រកបដោយហិរញ្ញវត្ថុ មានទំនុកចិត្តនិងជំនួយ សារណ៍: លើដែលិតជលនិងសេវាដើម្បីបច្ចេកវិទ្យាដាតិ ទូទៅបាននូវការពេញចិត្តទៅលើ លទ្ធផលនៃការឱ្យបានឱ្យជនជានមនុស្ស ន.ប.ន. របស់ខ្លួន កំណុចជាតិ ទៅលើការ កំណត់អភិបាលកិច្ចិយានក ន.ប.ន.។

៥- ឈ្មោះនិងឈ្មោះ

ដើម្បីសម្រេចបាននូវចក្ខុវិស័យ គោលបំណង និងគោលដោ ដែលបានកំណត់ខាងលើ និងដើម្បីឱ្យ គោលនយោបាយជាតិ ន.ប.ន. នេះអនុវត្តទៅប្រកបដោយភាពរលូននិងប្រសិទ្ធភាព យកដោលនិងការអភិវឌ្ឍ ន.ប.ន. នៅក្នុងសង្គម និងការអភិវឌ្ឍប្រជាជនខ្លួន។



- ៥.១- កសាងនិងព្រឹងជនជានមនុស្សឱ្យបានគ្រប់ត្រាន់ ទាំងអីមាត្រា ទាំងគុណភាព និងសមាសភាព មានសិលជម្លើជាផីរ: ដោយពិនិត្យពិចារណាទៅលើកត្ថាសមភាពយេនខ្ញែ**
- ៥.១.១- ប្រើប្រាស់ ព្រឹង និងលើកកម្មសំជនជានមនុស្សដែលមានស្រាប់ តាមរយៈការបណ្តុះបណ្តាលនិងបំពេញវិធានបន្ថែមសម្រាប់តម្រវការចំពោះមុខ។**
- ៥.១.២- ផ្តល់ឱកាសឱ្យជនជានមនុស្សដែលបាននិងទទួលការកសាងសមត្ថភាពចូលរួមក្នុងកិច្ចការ វ.ប.ន. និងការសហគ្រារជារក្សាប់ក្នុងនិងក្រោប្រែទេសដើម្បីជ្រើរត្រូវការសិក្សា និងការអនុវត្តជាក់ស្នើ។**
- ៥.១.៣- គំប្រការផ្តល់ចំណោះដើម្បីនិងជំនាញពីក្នុងនិងក្រោប្រែទេស។**
- ៥.១.៤- ទាក់ទាញអ្នកមានទេពការសល្បៃចាំបាច់ពីបានបាន ដោយមានការលើកទីកចិត្តសម្រប។**
- ៥.១.៥- ធ្វើការសម្រំងជនជានមនុស្សសម្រាប់ការអប់រំ និងអប់រំបន្ថែមនៅក្រោប្រែទេសដែលមានការវិនិយោគលើការក្រោរជានិងអភិវឌ្ឍន៍ និងការអភិវឌ្ឍន៍ វ.ប.ន. ឧស់ សម្រាប់រោះពេលមធ្យម និងដោរ និងរៀបចំបង្កើតបណ្តាញនិងបណ្តុះបណ្តាលនៃ និងបណ្តាញខស្សាបកម្មក្នុងនិងក្រោប្រែទេសដោយធ្វើការលើជនជានមនុស្សទាំងនេះ និងដោយមានការគំប្រការទូទៅ។**
- ៥.២- ផ្តល់លទ្ធភាពឱ្យជនជានមនុស្សធ្វើម៉ែក វ.ប.ន. បំពេញការកិច្ចលយានមុខ និងមានយន្តការសម្រំង និងលើកទីកចិត្តសម្រប ដើម្បីឱ្យបានជនជានមនុស្សធ្វើក វ.ប.ន.ជាតិ ពេញសមត្ថភាព។**
- ៥.២.១- ផ្តល់លទ្ធភាពឱ្យជនជានមនុស្សដែលបានកសាងហើយបំពេញការកិច្ចអស់សមត្ថភាព។**
- ៥.២.២- តាមជានពិនិត្យ វាយតម្លៃ និងជូយដោះស្រាយបញ្ហានិងកត្តាប្រឈមចំពោះការបំពេញការកិច្ចរបស់អ្នកវិទ្យាសាស្ត្រ។**
- ៥.២.៣- កសាងនិងជំណើរការឱ្យប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងនិរន្តរភាព នូវយន្តការវាយតម្លៃ និងប្រព័ន្ធសម្រំងទេពការសល្បៃ ដើម្បីលើកទីកចិត្តជាចនជាន និងកិត្តិយស ដល់ជនជានមនុស្សដែលមានស្នាដែង និងស្នាដែងធ្វើម សំដោលើកកម្មសំទេពការសល្បៃជាតិ។**
- ៥.២.៤- បង្កើតកម្មវិធី វ.ប.ន. ជាតិដោយទៀតកសម្រាប់យុវជននិងយុវជន សិតក្នុងជំណាក់កាលព្រឹងសមត្ថភាពនៅត្រប់ត្រូវនៅ។**
- ៥.៣- ផ្តល់លទ្ធភាពដល់សកម្មភាពក្រោរជានិងអភិវឌ្ឍជាតិប្រកបដោយប្រសិទ្ធភាពនិងសក្ខិសិទ្ធិភាព ដោយធ្វើការសម្របបច្ចេកវិទ្យាដែលទទួលបានទៅនឹងស្ថានភាពជាក់ស្នើក្នុងស្រុកជាមួយគ្មាន៖ បង្កើនសមត្ថភាពស្រុបយកបច្ចេកវិទ្យាអន្តោជាតិ**
- ៥.៣.១- បង្កើននិងត្រប់ត្រងជនជានសម្រាប់ការក្រោរជានិងអភិវឌ្ឍន៍ឱ្យមានប្រសិទ្ធភាពនិងសក្ខិសិទ្ធិភាព ដោយធ្វើយកបនិងតម្រវការដោយទៀតកនៅ វ.ប.ន. និងគំប្រកាសការណ៍បីគី (១) ការប្រក្បតប្រដែងពីត្រប់ស្នាប័ននិងត្រប់មជ្ឈរដ្ឋាននិងការកំណត់តម្រងជាអភិវឌ្ឍភាពជាតិសម្រាប់អ្នកវិទ្យាសាស្ត្រមានទេពការសល្បរធ្វើម (២) អភិវឌ្ឍភាពនៃមូលដ្ឋានត្រីវ.ប.ន. និង (៣) ការជួញឯកសារនិងផលិតផល ធមិតភាព និងសេវាកម្ម។**

- ៥.៣.៥ - ពាណិជ្ជមានមូលដ្ឋានបរិក្សារ សម្រាប់និងអភិវឌ្ឍន៍ ដែលត្រូវការជាក់ស្វែង។ ដើម្បីប្រសិទ្ធភាព ហង្សិតមជ្ឈមណ្ឌលស្រាប់ប្រជាធិបតេយ្យអ្នកបច្ចេកទេស ជំនាញ បំពេញឱ្យមូលដ្ឋានវិទ្យាសាស្ត្រដែលមាននៅតាមស្ថាប់ស្រាប់ប្រជាធិបតេយ្យអ្នកបច្ចេកទេស ដោយគ្មាន៖ កសាងប្រព័ន្ធដៃមានវិទ្យាសម្រាប់ស្ថិតិថ្នាក់ជាតិប្រកបដោយបច្ចុប្បន្នភាព ស្តីពីចំនួន លក្ខណៈ: និងការប្រើប្រាស់នៃរបស់ទាំងនេះ។
- ៥.៣.៦ - កំណត់សមាមាត្រេ.៧.៧ សម្រាប់ការវិនិយោគនៃការស្រាប់ប្រជាធិបតេយ្យ អនុវត្តន៍ - ការអភិវឌ្ឍន៍ដោយពិសាងន៍ ដើម្បីផ្តល់អាជិភាពឱ្យនរណុវត្តន៍។
- ៥.៣.៧ - ផ្តល់អាជិភាពលើការធ្វើនិងការនាំចូលបច្ចេកវិទ្យាដែលជាតម្លៃការចាំបាច់ ដើម្បីធ្វើ មូលដ្ឋាននឹយកម្មសំដែទទួលបាននរណុវត្តន៍បន្ថែម ដោយធ្វើការលើយុទ្ធសាស្ត្រ “ទិញខេះ និងបង្កើតខេះ”។
- ៥.៣.៨ - កំណត់ដែលបច្ចេកវិទ្យាប្រកបដោយសភានុពលចំនួនប្រាំជាអាជិភាពជាតិ : (១) ការ បង្កើនទិន្នន័យ ពិពិធកម្ម និងការកំចង់ដឹកនាំកសិកម្ម (២) ជុលិតកម្ម និងវិស័យកម្មទាំងនេប (៣) សុខាភិបាល និងវិទ្យាសាស្ត្រ ឯសិចិថុនីរសាស្ត្រ (៤) វិទ្យាសាស្ត្រ និងវិស័យកម្មវិត្តិកាតុ និង(៥) សេដ្ឋកិច្ច និងសេវាឌីជីថល។ ជាមួយគ្មាន៖ យកចិត្តទុកដាក់តាមដាននិងប្រើប្រាស់ បច្ចេកវិទ្យាដែលបានធ្វើឡើង ដូចជាបច្ចេកវិទ្យាដែលមានលក្ខណៈដែលបានសម្រេចការណ៍ បច្ចេកវិទ្យាអរកាស និងបច្ចេកវិទ្យាតែមទាំងលម្អិត ដែលមានសមត្ថភាពផ្តល់ឱ្យនរការ ត្រូវបានប្រើប្រាស់បច្ចុប្បន្នភាព។
- ៥.៣.៩ - ហង្សិតកម្មវិធីជាតិការស្រាប់ប្រជាធិបតេយ្យ ដើម្បីទាក់ទាញនិងប្រើប្រាស់នៃបានមនុស្ស ដែលបានហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការ ត្រូវបានប្រើប្រាស់ ដើម្បីសម្រេចការអភិវឌ្ឍ វ.ប.ន. ជាអាជិភាពជាតិ។
- ៥.៤ - កសាងនិងព្រឹងប្រព័ន្ធគេក្តុនរាន់រាន់ប្រកបដោយជាការ មានសមត្ថភាពសំយោគ បច្ចេកវិទ្យានិងវិស័យកម្មឱ្យបានជាស្ថាដែលជាតិ មានកម្រិតនរណុវត្តន៍កាន់តែប្រាំសៀវា សំដែលឱកសុំ ឯស្សាបកម្មនិងធ្វើកិច្ចជាអាជិភាពជាតិ បម្រើឱ្យការប្រើប្រាស់ក្នុងប្រុកនិងការនាំចេញ ដើម្បីការ អភិវឌ្ឍកាន់តែប្រាំសៀវភៅ។
- ៥.៤.១ - ហង្សិតកម្មវិធីនរណុវត្តន៍ជាតិដើម្បីតាំងប្រព័ន្ធដំណោះស្រាយ សម្របសម្រួល និងភ្លាប់ទំនាក់ទំនងរវាង គ្រឹះស្ថានសិក្សាដាន់ខ្ពស់ វិទ្យាសាន្តស្រាប់ប្រជាធិបតេយ្យ និងសហគ្រាល់អាជិវកម្ម ធ្វើឱ្យការស្រាប់ប្រជាធិបតេយ្យទៅជានៅក្នុងប្រព័ន្ធដោយបានប្រើប្រាស់សម្រាប់សង្គម សេដ្ឋកិច្ច។
- ៥.៤.២ - តម្រូវឱ្យអង្គភាពប្រសាទ់ស្រាប់ប្រជាធិបតេយ្យ និងអភិវឌ្ឍមានធ្វើការនៅបច្ចេកវិទ្យា មានការកិច្ច ទទួលនិងភ្លាប់ទំនាក់ទំនងនឹងក្នុងប្រព័ន្ធគេក្តុនរាន់រាន់ប្រកបដោយគ្មាន៖ ភ្លាប់តម្រូវការបច្ចេកវិទ្យានិងការ អភិវឌ្ឍបច្ចេកវិទ្យា មានកម្មវិធីផ្សេងៗគ្នាយ ពន្យល់ និងការគាំទ្រទុល់ទុលាយ រួចរាល់ការ សម្របសម្រួលច្នាក់ជាតិ។ *PK*



- ៥.៥.៣. ចូលរួមដោយអ្នកគ្រប់គ្នាជាសហគ្រឿនភាពរបស់រដ្ឋនិងឯកជន ផ្តល់តណាទាន និងហិរញ្ញវិទ្យាទាន លើកទីកចិត្ត ដំឡើការបង្កើតដៃក្បាល់រាងឯកជននិងឯកជន និងរាងឯកជននិងសាធារណៈ ជាតិនិងអនុរាជាតិ ដំឡើនិងបង្កើនការចូលរួមរបស់ខេត្តកម្ពុជា ទៅក្នុងនិងបង្កើនសមត្ថភាពសហគ្រាសក្នុងនិងមធ្យម ជាមួយគ្មាន៖ គំនែសារីកម្ម ឌីជីថាមុខណ៍ចុះឱ្យមានសមត្ថភាពនវាន់វិញ្ញានការទេឡើស។
- ៥.៥.៤. កសាងនិងលើកទីកចិត្តឱ្យបង្កើតស៊ុនបច្ចេកវិទ្យានិងស៊ុននវាន់វិញ្ញាន ដើម្បីបង្កើតនិងប្រើប្រាស់បច្ចេកវិទ្យានិងស៊ុនដែលពិនិត្យរាជរដ្ឋកម្ម បន្ថីបច្ចេកវិទ្យា សំយោគបច្ចេកវិទ្យានិងវិសុកម្ម ដើម្បីនវាន់វិញ្ញាន អភិវឌ្ឍស្ថាដែរព្រោះនិងបណ្តុះសហគ្រឿនភាពជាតិ។
- ៥.៥.៥. ដំឡើនិងគំនែដែលត្រួតខ្សោតុដករិនិយាតលើការវ្រាវក្រាវនិងនវាន់វិញ្ញាន ដើម្បីបង្កើតនិងស៊ុនដែលពិនិត្យរាជរដ្ឋកម្ម ប្រកបដោយមេទនភាពជាតិ។
- ៥.៥.៦. រដ្ឋនិងឯកជនខិតខ្សោតុដករិនិយាតលើការវ្រាវក្រាវនិងនវាន់វិញ្ញាន ពីចុះឱ្យស្នូស្សរ៍នវាន់វិញ្ញានមធ្យមរបស់អាសារ។
- ៥.៥.៧. បណ្តុះឱ្យមានវិញ្ញាម៉ែន ខ្សោតុដករិនិយាតលើការវ្រាវក្រាវនិងនវាន់វិញ្ញាន និងត្រួតខ្សោតុដករិនិយាតលើការចូលចិត្តឯកជននិងបណ្តុះឱ្យដែលមានការទេសជាតិកុំព្យូទ័រ និងការពារការពិនិត្យនវាន់វិញ្ញាន និងការសម្រេចក្នុងរាជរដ្ឋកម្ម ប្រកបដោយប្រជាពលរដ្ឋ ឬសំខាន់ កើចដាច់នវាន់វិញ្ញាន។
- ៥.៥.៨. រដ្ឋ ឯកជន និងសង្គម រាជរដ្ឋកម្ម ប្រកបដោយបរិយាបន្ទុ មានទំនួនកចិត្តនិងជំនួយ សាធារណៈ លើផលិតផលនិងសេវាបច្ចេកវិទ្យាដី ទទួលបាននវាន់វិញ្ញាន និងបណ្តុះឱ្យដែលមានការពិនិត្យនវាន់វិញ្ញាន និងអនុវត្តបន្ទុរាជរដ្ឋកម្ម ប្រកបដោយស៊ិលជមិន្ធតីរ៉ាវៈ និងមានការទេសជាតិកុំព្យូទ័រ និងការចូលចិត្តឯកជននិងបណ្តុះឱ្យដែលមានការពិនិត្យនវាន់វិញ្ញាន និងសហគ្រឿនភាព។
- ៥.៥.៩. បណ្តុះស្មារតីខ្សោតុដករិនិយាតលើការចូលចិត្តឯកជននិងបណ្តុះឱ្យដែលមានការពិនិត្យនវាន់វិញ្ញាន និងការទេសជាតិកុំព្យូទ័រ និងការចូលចិត្តឯកជននិងបណ្តុះឱ្យដែលមានការពិនិត្យនវាន់វិញ្ញាន និងសហគ្រឿនភាព។
- ៥.៥.១០. បណ្តុះស្មារតីខ្សោតុដករិនិយាតលើការចូលចិត្តឯកជននិងបណ្តុះឱ្យដែលមានការពិនិត្យនវាន់វិញ្ញាន និងការចូលចិត្តឯកជននិងបណ្តុះឱ្យដែលមានការពិនិត្យនវាន់វិញ្ញាន និងសហគ្រឿនភាព។
- ៥.៥.១១. បណ្តុះស្មារតីខ្សោតុដករិនិយាតលើការចូលចិត្តឯកជននិងបណ្តុះឱ្យដែលមានការពិនិត្យនវាន់វិញ្ញាន និងការចូលចិត្តឯកជននិងបណ្តុះឱ្យដែលមានការពិនិត្យនវាន់វិញ្ញាន និងសហគ្រឿនភាព។
- ៥.៥.១២. បណ្តុះស្មារតីខ្សោតុដករិនិយាតលើការចូលចិត្តឯកជននិងបណ្តុះឱ្យដែលមានការពិនិត្យនវាន់វិញ្ញាន និងការចូលចិត្តឯកជននិងបណ្តុះឱ្យដែលមានការពិនិត្យនវាន់វិញ្ញាន និងសហគ្រឿនភាព។
- ៥.៥.១៣. កសាងហេដ្ឋារចនាសម្ព័ន្ធ និងបណ្តុះស្មារតីខ្សោតុដករិនិយាតលើការចូលចិត្តឯកជននិងបណ្តុះឱ្យដែលមានការពិនិត្យនវាន់វិញ្ញាន និងការចូលចិត្តឯកជននិងបណ្តុះឱ្យដែលមានការពិនិត្យនវាន់វិញ្ញាន និងសហគ្រឿនភាព។
- ៥.៥.១៤. បង្កើតកាលាន់វិញ្ញាន និងបណ្តុះឱ្យដែលមានការពិនិត្យនវាន់វិញ្ញាន និងការចូលចិត្តឯកជននិងបណ្តុះឱ្យដែលមានការពិនិត្យនវាន់វិញ្ញាន និងសហគ្រឿនភាព។



៦. ផែនការសម្រេចតាន

ដើម្បីសម្រេចតាននូវយុទ្ធសាស្ត្រនៃគោលនយោបាយនេះ ដែនការសកម្មភាពត្រូវបានកំណត់ដូចខាងក្រោម៖

៦.១. ការបង្កើតយន្តការ

ដើម្បីគាំទ្រដំណើរការអនុវត្តគោលនយោបាយជាតិនេះ ត្រូវបង្កើតយន្តការដូចខាងក្រោម៖

៦.១.១- ក្រសួង ស្ថាប័នពាក់ព័ន្ធផ្លូវការអនុវត្តគោលនយោបាយជាតិនេះ និងមានការស្រាវជ្រាវនឹង នវានុវត្តន៍ មានភាពកិច្ចចម្បងគឺដើម្បីចូលរួម គំទ្រ ពង្រីក និងត្រូវបង្ហាញនវានុវត្តន៍ ជាអាជីវការបស់សិស្សយុទ្ធនឹងរបស់ជាតិ។

៦.១.២- ពង្រីកនិងសម្រួលសេវាសាធារណៈដែលការដែលពាក់ព័ន្ធនឹង កម្មសិទ្ធិបញ្ញា ស្ថាប័នជាតិសម្រាប់វិញ្ញាបនកម្ម និងការទទួលស្ថាល់សម្រាប់បញ្ជីកិច្ច ដើម្បីបង្កើនការធ្វើជាតិលើស្ថាប័នជាតិ ប្រកបដោយមេនកាតជាតិ និងការទុកចិត្តជាសាកល ដោយជិត្យការប្រើប្រាស់ស្ថាប័នដែលមានស្រាប់។

៦.១.៣- ពង្រីកត្តិនាទី ភាគកិច្ច និងកិច្ចសហការបស់ស្ថាប័ន និងត្រាក់ក្រោមជាតិ និងលើកកម្មសំសាលកិច្ចនៃស្ថាប័នទាំងនេះ ត្រូវការកំណត់និងការអនុវត្តរបៀបវារៈ និងទំនាក់ទំនងអនុវត្តជាតិ។

៦.១.៤- សម្រាប់ដែនបញ្ជីកិច្ចនិងប្រព័ន្ធនវានុវត្តន៍ជាអាជីវការជាតិ ធ្វើការពង្រីក ត្រូវករណើ ចំពាច់ សិក្សានិងកសាងវិញ្ញាសានស្រាវជ្រាវដើម្បីមូលដ្ឋាននឹងយកម្មបញ្ជីកិច្ចជាអាជីវការជាតិ សំដេអកិវឌ្ឍន៍ដលិតជនិងស្ថាប័នជាតិ និងទីតាំងរបស់កម្មសិទ្ធិបញ្ជីកិច្ច និងទំនាក់ទំនងអនុវត្តន៍។

៦.១.៥- សិក្សាពីលទ្ធភាពបង្កើតបញ្ជីកិច្ច ឱ្យមានការចូលរួមពីអំណោចនិតិប្បញ្ញត្តិ សម្រាប់ដំណើរការនៃការអនុវត្ត និងការបង្កើតបញ្ជីកិច្ចជាតិ។

៦.១.៦- ពង្រីកការទុកដោកិច្ចសាស្ត្រ និងមានរបៀបវារៈ និងការបង្កើតបញ្ជីកិច្ចប្រជុំកម្រិតកំពុល ដើម្បីឱ្យទំនាក់ទំនង និងប្រទេសបានប្រព័ន្ធដោយរលូន។

៦.១.៧- ចូលរួមជាមួយស្ថាប័ន និងអនុវត្តន៍ជាតិ និងរួមត្រូវយកជាមួយដែនការបង្កើតនិងពង្រីក បណ្តាញធនធានហិរញ្ញវត្ថុ បណ្តាញកសាងធនធានមនុស្ស បណ្តាញការស្រាវជ្រាវនិងនវានុវត្តន៍ បណ្តាញខស្សាបកម្ម និងបណ្តាញថ្មីជ្រើនអនុវត្តជាតិ។

៦.២- ការបង្កើតក្របខណ្ឌតិយុត្តិ

ដើម្បីគាំទ្រដំណើរការអនុវត្តគោលនយោបាយជាតិនេះ ក្របខណ្ឌតិយុត្តិមួយចំនួននឹងត្រូវរបៀបចំឡុង ៦.២.១- ច្បាប់ពាក់ព័ន្ធនឹងក្របខណ្ឌជាមួលដ្ឋានសម្រាប់ការអភិវឌ្ឍ និងការបង្កើតបញ្ជីកិច្ចជាតិ។

៦.២.២- លិខិតបទដ្ឋានតិយុត្តិចំពាច់ធ្វើនៅពេលដើម្បីពង្រីកដែនការបង្កើតបញ្ជីកិច្ចជាតិ ចិត្តដល់កិច្ចការអភិវឌ្ឍ និងលើកទិន្នន័យ និងបណ្តាញថ្មីជ្រើនអនុវត្តជាតិ។



៦.៣- ការគាំទ្រហិរញ្ញវត្ថុ

ដើម្បីគាំទ្រយន្តការនិងជំណើរការសកម្មភាពតាមយុទ្ធសាស្ត្រនឹមួយ។ គោលនយោបាយនេះត្រូវមានការគាំទ្រហិរញ្ញវត្ថុដែលបានមកពីប្រកាសដូចខាងក្រោម៖

៦.៣.១- មីនីការធាតិដែលជាកញ្ចប់ថីការបស់ក្រសួងប្រក្សាឯ៍ប៊ែនពាក់ព័ន្ធ។

៦.៣.២- ហិរញ្ញប្បទាននិងអំណោយពីដែកអគ្គិវឌ្ឍន៍រាជការទានពីរិសយោងកន្លែង សហគមន៍ សហគ្រប់សង្គម ព្រមទាំងថីការមកពីប្រកាសដើរឃើងទៀត។

៦.៤- ការអភិវឌ្ឍនែនធានមនុស្ស

ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយជាតិនេះ ត្រូវយកចិត្តទុកដាក់កសាងនិងពាណិជ្ជកម្ម និងសមាសភាពដូចខាងក្រោម៖

៦.៤.១- កសាងនិងផ្សេងៗបច្ចុប្បន្នមានសមាសភាពនៃពីរិសយោងនៃការអភិវឌ្ឍនែនធានមនុស្ស វ.ប.ន. ដែលមាន

(១) ទីប្រើក្រារ វ.ប.ន. អមពាយករដ្ឋមន្ត្រី (២) អ្នកនាំពាក្យ វ.ប.ន. (៣) អ្នកផ្សេងៗដែលការ
និងអ្នកគ្រប់គ្រង វ.ប.ន. (៤) គ្រួបហើក វ.ប.ន. និង(៥) អ្នកប្រពិបត្តិ វ.ប.ន.។

៦.៤.២- អប់រំនិងបណ្តុះបណ្តាលឱ្យមានចំនួនអ្នកស្រាវជ្រាវ និងចំនួនអ្នកបច្ចេកទេសគ្រប់គ្រាន់
សម្រាប់កិច្ចការ វ.ប.ន. ស្របតាមព្រំរករវៈដែលជំណាក់កាលអភិវឌ្ឍន៍នឹមួយ។

៦.៤.៣- តស្សរដែនដែលមានចំណោះដើរឃើងនិងបទពិសោធន៍ជ្រើក វ.ប.ន.។

៦.៤.៤- អ្នកវិទ្យាសាស្ត្រ សាស្ត្រាចារ និងអ្នកជំនាញ តួនាទីនិងក្រុមប្រទេស ផ្សើក វ.ប.ន.។

៦.៤.៥- មន្ទីរប្រជុំណ្ឌានិងប្រជាធិបតេយ្យសន្តានសមត្ថភាពនិងទេរកាសល្អ ផ្សើក វ.ប.ន.។

៦.៤.៦- ការអប់រំនិងបណ្តុះបណ្តាលដើម្បីលើកកម្ពស់សមត្ថភាព ជំនាញ និងសិលជមិត្តាជីវិះ
ផ្សើក វ.ប.ន.។

៦.៥- ជំណើរការអនុវត្ត

អត្ថលេខាជីការជាន់នៃក្រុមប្រើក្រារធាតិវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា មានការកិច្ចសម្របសម្រួល និង
ក្រសួង ស្ថាប័នពាក់ព័ន្ធមានការកិច្ចសហការផ្សេងៗដែលការសកម្មភាពលម្អិតក្នុងដែនសមត្ថកិច្ចបែស់ខ្លួនមាន
ប្រកាសដែន មានពេលវេលា(សម្រាប់រយៈពេលខ្លួន មធ្យម និងដែន) និងដោយលើមុលជាន់នៃការ
លើកដូចអនុវត្តយ៉ាងមិនម៉ាត់។

៧. គារគោលការណ៍ និងការងារ

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយជាតិនេះ ក្រសួង ស្ថាប័ន និងអង្គភាព
ពាក់ព័ន្ធត្រូវ៖

៧.១- ចូលរួមបង្កើតនិងអនុវត្តយន្តការនិងប្រព័ន្ធផែនក្នុងការអនុវត្តគោលនយោបាយជាតិនឹងក្រសួង ស្ថាប័ន និងអង្គភាព
ដោយជាតិ កំពង់ការនិងការងារដែលសម្រចបាន បញ្ហាប្រឈមនិងដំឡើង ព្រមទាំង
លើកដោទិន្នន័យ និងអនុវត្តបន្ទាន់។ 



៧.២- ត្រូវយកលទ្ធផលនៃការរាយកម្មដាមុលធ្វើនៃសម្រាប់ការអំពីការប្រើប្រាស់ផែនទៅខ្លះខាងមិនចំនួនដ៏ និងរកដំណោះស្រាយនៃបញ្ហាប្រឈមនានាដើម្បីរៀបចំផែនការការងារថ្មីខ្ពស់នានសម្រសហ។

៧.៣- រាយកម្មប្រសិទ្ធភាពការងារនិងកម្រោងទិន្នន័យកម្ពុជា គ្រប់ខណ្ឌនៃស្ថាប័នកណ្តាល មិនពាក់ព័ន្ធនឹងការអនុវត្តដោយឆ្នាល់ ដែលបច្ចុប្បន្នមានក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងក្រសួងស្ថាប័នដែលពាក់ព័ន្ធនៃរចនាសម្ព័ន្ធគ្រប់គ្រង។

៨. សេចក្តីសម្រួល្យូវឱ្យ

គោលនយោបាយជាតិ វ.ប.ន. នេះ ត្រូវបានរៀបចំឡើងដើម្បីត្រូវបង្ហាញអភិវឌ្ឍន៍ជាតិ សំដេរយានដល់ការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឌានំ០៥០ តាមរយៈការព្រឹងមុលធ្វើនិងកសាងសមត្ថភាព វ.ប.ន.ជាតិ ដើម្បីបង្កើតបាននូវបច្ចេកវិទ្យាប្រកបដោយស្ថានុពលសម្រាប់ការអភិវឌ្ឍ បង្កើនសមត្ថភាពនវាទុត្រូន៍ សំដេរដ្ឋីយពបានទៅនឹងសេចក្តីត្រូវការជាមុលធ្វើនរបស់ជាតិ លើកស្តូយគុណភាពដើរបស់ប្រជាធិបតេយ្យ កសាងខ្សោយខស្សាបកម្មប្រកបដោយសមត្ថភាពប្រកួតប្រជែង កំដុំចាត់ប្រាកដើរដ្ឋីនិងអភិបាលកិច្ចការនៃពេប្រសើរ។ ក្នុងនេះ គោលនយោបាយជាតិ វ.ប.ន. តីជាទុករណី និងជាកម្មាធងជុំព្យូរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទៅដំណាក់កាលត្រូវ និងប្រកបដោយចិរភាព ដើម្បីសម្រេចបាននូវរបៀបរារៈ អភិវឌ្ឍន៍ជាតិ ហើយគោលនយោបាយជាតិនេះមិនផ្តល់ជាបង្កើតបាននូវស្ថាដែល និងភាពល្អីល្អាច្នៃកិវិទ្យាសាស្ត្រនោះទេ។

ទីនេះនឹងនេះ ការអភិវឌ្ឍ វ.ប.ន. ប្រកបដោយជាតិយទាមទារឱ្យមានការខិតខ្សោយត្រូវបង្កើតឡើងនូវបរិស្ថានអនុគ្រោះមួយដែលមានលក្ខណៈគ្រប់ប្រើប្រាស់ប្រាយ ទាំងកម្រិតនយោបាយ ទាំងកម្រិតបច្ចេកទេសជុំចាន់លើកទ្រឹងក្នុងគោលនយោបាយជាតិនេះ។ ក្នុងស្ថាប័ននេះ ការអភិវឌ្ឍ វ.ប.ន. ត្រូវចាត់ទុកជាការងារភាពអន្តរិសយ សម្រាប់យុទ្ធសាស្ត្រជាតិ គោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានានេះពេលខាងមុខ។

ជាមួយ ប្រការសំខាន់បំផុតដែលយើងត្រូវផ្តល់ជាការយកចិត្តទុកជាតិលើនោះគឺ ការប្រែប្រឈមគោលនយោបាយជាតិនេះឱ្យត្រូវជាសកម្មភាពអនុវត្តជាតិសំស្បែង សំដេរសម្រេចឱ្យបានជាតិយនូវរបៀបរារៈ អភិវឌ្ឍន៍ជាតិ និងប្រកបដោយមេទនភាពជាតិ។



សម្រាប់នគរបាល

ការសារជាផ្លូវការនិងអភិវឌ្ឍន៍(scientific research and experimental development or research and development or R&D) សំដើរដល់សកម្មភាពស្ថូលនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ការងារប្រកបដោយការថ្វួលប្រើប្រាស់និងមានលក្ខណៈ:ជាប្រព័ន្ធដែកលើចំណោះដីនៃខែមាន ដើម្បីបង្កើតឡើង ធ្វើឱ្យប្រសើរឡើង និងបង្កើននូវសន្តិធម៌នៃចំណោះដីនៃសម្រាប់មនុស្សជាតិ។ ការសារជាផ្លូវការនិងអភិវឌ្ឍន៍មានបីប្រភេទ ប្រចាំឆ្នាំ ១/ការសារជាប់បច្ចុប្បន្ន (basic research) ២/ការសារជារអនុវត្តន៍(applied research) និង៣/ការអភិវឌ្ឍន៍ដោយពិសោធន៍(experimental development)។

សកម្មភាពដែលមិនគ្រែបានចាត់ទុកជាការសារជាប់បច្ចុប្បន្ន ឬមានការផ្តល់ប្រើក្នុងការអប់រំនិងការបណ្តុះបណ្តាល។ ដោយឡើងការសារជាប់បច្ចុប្បន្ននៅក្នុងការបណ្តុះបណ្តាលយកត្រូវបានចាត់ទុកជាការសារជាប់បច្ចុប្បន្ន តាមការគ្រប់ការប្រមូលទិន្នន័យជាប្រចាំ សម្រាប់គោលបំណងឡើង ការសិក្សាទីផ្លាស់ប្តូរ ការសាកល្បង ប្រការពិសោធន៍ជាប្រចាំ ការសិក្សាទីលទ្ធភាពដូចជាការសិក្សាសារជារពិតមេដារិសិកម្ម ដោយប្រើប្រាស់បច្ចេកទេសដែលមានស្រាប់(លើកលែងពេកជាចំណោះដីនៃការសារជាប់បច្ចុប្បន្ន) ការសិក្សាសារជារពិតប្រចាំនៃវគ្គសាស្ត្រ ជំនាញ ឧទាហរណ៍ ការរួមពិនិត្យយកអាណាពិត កិច្ចការរដ្ឋបាលនិងកិច្ចការងារបំពាក់ព័ន្ធ និងការផ្តល់ប្រកាសនឹងបញ្ជីកម្មបញ្ជី(patent) និងអាជ្ញាបណ្តុះបណ្តាល។ ដោយឡើងកិច្ចការដែលទាក់ទងជ្លាល់នឹងការទទួលប្រកាសនឹងបញ្ជីកម្មបញ្ជីនៃការសារជាប់បច្ចុប្បន្ន គ្រែបានរបៀបញ្ចប់ជាការសារជាប់បច្ចុប្បន្ន និងអភិវឌ្ឍន៍ សកម្មភាពដែលចាត់ព័ន្ធនឹងកម្មវិធីកុំព្យូទ័រ ដែលមានលក្ខណៈជាប្រចាំ។

ការសារជាប់បច្ចុប្បន្ន(basic research pure research or fundamental research) សំដើរដល់ការសារជាប់បច្ចុប្បន្ននិងក្នុងខ្លួនខ្លួនដែលគ្រែបានអនុវត្តជាបច្ចុប្បន្ន ដើម្បីពន្លេលើបច្ចេកទេស ប្រកាសនឹងកម្មបញ្ជីកម្មបញ្ជី និងទិន្នន័យជាតិ និងទិន្នន័យជាតិ ដោយមិនបានគិតអំពីការប្រើប្រាស់ចំណោះដីនេះជាកំស្លែងឡើង។

ការសារជារអនុវត្តន៍(applied research) សំដើរដល់ការសារជាប់បច្ចុប្បន្នដោយប្រើប្រាស់ប្រើប្រាស់និងកម្មបញ្ជីកម្មបញ្ជី មានគោលបំណងជាបច្ចុប្បន្នគិតដើម្បីទទួលបានបច្ចេកវិទ្យា បុប្រគល់បច្ចេកទេសសម្រាប់អនុវត្តមន៍ ធម្មជាតិ បុប្រគល់បច្ចេកទេសជាតិ សំដើរការប្រើប្រាស់ជាកំស្លែងណាមួយ។

ការអភិវឌ្ឍន៍ដោយពិសោធន៍(experimental development) សំដើរដល់ការសារជាប់បច្ចុប្បន្នមានលក្ខណៈជាប្រព័ន្ធ សំដើរបង្កើតផលិតផលឡើង វិធីសាស្ត្រឡើង បុសវាតិ បុកាន់ពេប្រសើរឡើង ដោយប្រើប្រាស់ចំណោះដីនៃដែលទទួលបានពីការសារជាប់បច្ចុប្បន្នពិសោធន៍ និងការប្រើប្រាស់បច្ចុប្បន្នជាតិ។

^៩ ក្រសួងពេទេនេះបានរៀបចំឡើងដោយក្រសួងការពេទេ អង្គភាពសម្រាប់កិច្ចសហប្រជិតភីកាសដីក្នុងការអភិវឌ្ឍន៍ (Organization for Economic Cooperation and Development ឬ OECD)។



ចំណាយក្នុងស្រុកសុបលើការស្រាវជ្រាវនឹងអភិវឌ្ឍន៍(Gross Domestic Expenditure on R&D or GERD)

សំដែនដល់ការចំណាយក្នុងស្រុកសុប(ជាសាច់ប្រាក់នឹងការទូទាត់បញ្ជី)លើការស្រាវជ្រាវនឹងអភិវឌ្ឍន៍ជាឌុទ្ទោគ្រែបានបង្ហាញពាក្យរយនៃជលិតជលក្នុងស្រុកសុប(GDP)។ ការគណនាមានរយៈមហាផ្ទៃលការចំណាយចរន្បនិងការចំណាយមួលធន បីទូទៅនៃការរំលស់មិនត្រូវបានរបៀបពួលទេ។

បច្ចេកវិទ្យា(Technology) សំដែនដល់ការប្រើប្រាស់ចំណោះដើម្បីអំពីធម្យជាតិ សម្រាប់ជាប្រយោជន៍របស់នុស្សជាតិ។

បរិយាយបន្ទុ(Inclusive) សំដែនដល់ការលើកកម្ពស់លទ្ធភាពរបស់បុគ្គលនិងក្រុមទនានាក្នុងការចូលរួម និងទទួលដើរពីសកម្មភាពនានារបស់សង្គមដោយមិនឱ្យសិរីឡើង។ គោលបំណងនៃបរិយាយបន្ទុ គឺការផ្តល់នូវសិទ្ធិដល់ក្រុមដើរដៃ ជាពិស់សប្តាហាណរដ្ឋប្រើប្រាស់ក្រោមដី ក្នុងការរំលស់នូវការសម្រេច ព្រមទាំងនានាថាមពីរយោបល់ និងការយល់យ៉ែងនានារបស់ក្រុមទាំងនេះត្រូវបានយកមកពីចារណាសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត ដែលប៉ែបាល់ដល់ជីវិករាល់នៃវិវាទស៊ីវិភាគ ក៏ដូចជាថីម្បីតានាជីពីតុកគេទេ និងប្រើប្រាស់ដោយស្មើភាពនូវផលប្រយោជន៍ពីការផ្តល់សេវាការអភិវឌ្ឍន៍មួលជាន់ និងលក្ខខណ្ឌនាថ្វីកសង្គម នយោបាយ និងរូបរ៉ែន។ [ដើម្បីសង្គមចំណោះដើម្បីរាយការអនុវត្តរយៈពេលបីឆ្នាំដំណាក់កាលទី២(២០១៥-២០១៧) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍ តាមលេខប្រជាធិបតេយ្យនៅថ្ងៃការប្រាមជាតិ]។

បុគ្គលិកគំទ្រ(supporting staff) សំដែនដល់សិប្បុរាណជំនាញនិងមិនជំនាញ លេខាជាការ និងស្រីវន ដែលចូលរួមដោយជាតិលំបី បុគ្គលិកសេវាកម្មដល់អ្នកស្រាវជ្រាវនឹងអភិវឌ្ឍន៍។ ត្រូវបានរបៀបពួលដើរនូវអ្នកគេបំព្រឹង និងនាយកទាំងឡាយណាមួលដែលជាប់ពាក់ព័ន្ធដាសំខាន់ជាមួយ និងការងារចំណោះដើម្បីការអនុវត្តរយៈពេលបីឆ្នាំដំណាក់កាលទី២(២០១៥-២០១៧) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍ តាមលេខប្រជាធិបតេយ្យនៅថ្ងៃការប្រាមជាតិ]។

នវានិភ័យ(innovation) សំដែនដល់ការអនុវត្តពិនិត្យដើម្បីទទួលបានជលិតជល(ទំនិញប្រុសវិសាង) ប្រើឯកសារស្ថិតិ ប្រុប្បន្នដោយ គូរឱ្យកត់សម្ងាត់។

វិទ្យាសាស្ត្រ(science) សំដែនដល់ចំណោះដើម្បីអំពីធម្យជាតិ។

សមមូលនៃរយៈពេលពេញម៉ោង(full-time equivalent or FTE) សំដែនដល់ឯកតារង្ហោះនៃបុគ្គលិក/កម្មវិធីពលកម្ម ដើម្បីការស្រាវជ្រាវនឹងអភិវឌ្ឍន៍។ សមមូលនៃរយៈពេលពេញម៉ោង(FTE)មួយ នាទីត្រូវបានចាត់ទុកចាត់ជាកម្មវិធីពលកម្មមួយត្រូវពេញនៃមនុស្សម្នាក់។ ដូចនេះ នុស្សជាតិដែលជាប់ពាក់ព័ន្ធដាសំខាន់ជាមួយ ៣០% នៃពេលវេលារបស់គាត់ទៅលើការស្រាវជ្រាវនឹងអភិវឌ្ឍន៍ និងប្រើពេលដែលនៅសែលសម្រាប់សកម្មភាពដើរដៃ (ដូចជាការបង្រៀន កិច្ចការង្ហោះបាលសំសាកលិវិទ្យាល័យ និងការង្ហោះប្រើក្រុជាល់សិស្ស) ត្រូវបានចាត់ទុកចាត់ស្ថិតិ០,៣ សមមូលនៃរយៈពេលពេញម៉ោង(FTE)ត្រូវកិច្ចការស្រាវជ្រារ។



ដូចត្រានេះដែរ ប្រសិនបើមានពលករធ្វើការពេញម៉ោងក្នុងផ្សេកការស្រាវជ្រាវនឹងអភិវឌ្ឍន៍ និងត្រូវបានគេចូលឱ្យធ្វើការសម្រាប់ពេរយៈពេលប្រាំមួយខែ នោះការងារសម្រួលនៃរយៈពេលពេញម៉ោង នៃការងារបស់គ្មាន គ្រឿនទី ០, ៥៧ អាស្រែយដោយផ្សេងៗ (ការរួរច្បាស់) ជាមួយគ្នា អាចខុសត្រាតីស័យមួយទៅស័យមួយទេ និងតីស្តាប់នមួយទៅស្តាប់នមួយទេ ការងារមានត្រូវក្នុងការបង្ហាញសមមូលនៃរយៈពេលពេញម៉ោង (FTE) គឺតុកដាក់ម៉ោងនៃពលកម្មទេ។

សហគ្រាសសង្គម(Social Enterprise) សំដែនជល់អង្គភាពដែលអនុវត្តយុទ្ធសាស្ត្រអរកិច្ចដើម្បីទូលបានជលប្រយោជន៍ផ្សេកហិរញ្ញវត្ថុ ជាមួយគ្នានឹងជលប្រយោជន៍សង្គម បរិយាកាសជាមីបរមា។

អ្នកបច្ចេកទេស(technician) សំដែនជល់អ្នកដែលធ្វើការងារបច្ចេកទេសដើម្បីគាំទ្រដល់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ហើយជាមួយគ្នាស្តិតនៅក្រោមការដើរការ និងការត្រួតពិនិត្យផ្ទាល់របស់អ្នកស្រាវជ្រាវ។

អ្នកស្រាវជ្រាវ(researcher) សំដែនជល់ជាអ្នកជំនាញអាជីវ ដែលផ្តល់ទស្សននាន បុប្ផ័ន្ធចំណោះដើម្បី ជលិតជលិត យន្តការពី វិធីសាស្ត្រពី និងប្រព័ន្ធបី និងអ្នកដែលចូលរួមចាត់ថែងគម្រោងនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ដែលបាត់ពីថ្ម។ តុកគ្រាន់ជាអ្នកវិទ្យាសាស្ត្រ វិស្សាករ និងគ្រប់គ្រងតាមអ្នកបែងចែង ដែលបានការរំពេលឡើង និងការប្រើប្រាស់ផ្តល់ពេលពេលបច្ចេកទេសនៃការងារបស់អ្នកស្រាវជ្រាវ។ ជាមួយគ្នា ហើន:របស់គ្រាន់ជាស្ថើបូឌីស៊ីដាច់អ្នកស្រាវជ្រាវ ហើយជាបើយ។ គ្រាន់ជានឹងការងារចីរដាក់ និងការងារចីរដាក់ ដែលជាប់ពាក់ពីរបស់អ្នកស្រាវជ្រាវ។ ឯកសារគ្រប់គ្រងតាមបញ្ជីការងារសាស្ត្រ និងការរំពេលគ្រប់គ្រង ប្រើប្រាស់និងអ្នកបែងចែង និងការងារបស់អ្នកស្រាវជ្រាវ (ការរំពេលគ្រប់គ្រង) និងការបង្កើតដែលបានបង្កើតឡើង (R&D)។ នៅក្នុងវិស័យអប់រំជាន់ខ្ពស់ អ្នកស្រាវជ្រាវមានដូចខាងក្រោម៖

- (ក) បុគ្គលិកសិក្សាដែលចូលរួមនិងចាត់ថែងការស្រាវជ្រាវ។
- (ខ) និស្សិតកម្រិតអនុបណ្ឌិតបុគ្គលិកជាតិជាបន្ទូយការការងារស្រាវជ្រាវ។
- (គ) និស្សិតកំពុងសិក្សាកម្រិតក្រោយបណ្ឌិតទាំងអស់ ដែលស្តាប់នានប្រតិបត្តិការក្រុងទីក្រុងផ្សេក “បុគ្គលិកដែលបានបង្កើតឡើង (R&D)”។ នៅក្នុងវិស័យអប់រំជាន់ខ្ពស់ អ្នកស្រាវជ្រាវមានដូចខាងក្រោម៖

សេដ្ឋកិច្ចទូទិន្ន(Knowlendge Economy) សំដែនជល់សេដ្ឋកិច្ចដែលអាស្រែយកើតឡើង គុណភាព និងការប្រើប្រាស់បន្ថែមបណ្ឌិតបុគ្គលិកជាតិ។ និងពីមុន ដើម្បីការអភិវឌ្ឍ ជាចារការអាស្រែយកើតឡើង ដើម្បីការក្រុងការងារស្រាវជ្រាវ។

បច្ចេកវិទ្យាដែលមានលក្ខណៈអំពីរដ្ឋមន្ត្រីទិន្នន័យ(Artificial Intelligence Technology ឬ AI) សំដែនជល់បច្ចេកវិទ្យាដែលមានបំណងធ្វើឱ្យខ្លួនរកឃើញយកិច្ចបានបានលក្ខណៈ នៅពេលដើរបុគ្គលិក។

បច្ចេកវិទ្យាអេក្រស(Space Technology) សំដែនជល់បច្ចេកវិទ្យាដែលអភិវឌ្ឍឱ្យវិទ្យាសាស្ត្រអេក្រស រួមឱ្យសម្រាប់ជាមួយរាល់ ការហោះហើរក្នុងអេក្រស ប្រកាសរកក្នុងអេក្រស។ 

**បច្ចេកវិទ្យាតំណានលម្អិត(Spatial Information Technology) សំដើរដល់បច្ចេកវិទ្យាដែលកំណត់និងប្រើប្រាស់
ព័ត៌មាននៃទីតាំងក្នុងលម្អិតអាកាស លើដឹង និងក្រោមដី។**

មូលដ្ឋាននឹយកម្ម(Localization) សំដើរដល់ការសម្របខ្លួនឯងស្ថានភាព បុត្រម្រវាករក្នុងស្តីក។

**ប្រព័ន្ធអេកូនវានគ្គនី(Innovation Ecosystem) សំដើរដល់ប្រព័ន្ធនៃសមាសភាព(មនុស្ស ស្ថាប័ន កម្មវិធី
និងវិធី អនុវត្តមន្ត ទីផ្សារ។ និងជនបានសម្រាប់នវានគ្គនី។**

**ពីរីមិតជនបានមនុស្ស វ.ប.ន. (STI Human Capital Pyramid) សំដើរដល់ពីរីមិតប្រុសាធិនៃសមាសភាព
ជនបានមនុស្សបស់ប្រទេសដែលមានជំនាញនិងកម្រិតធ្វើឱ្យក្នុងត្រូវការប្រើប្រាស់ និងត្រូវការឱ្យសហការត្រូវ
ដើម្បីជាតិដីយនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានគ្គនី (វ.ប.ន.)។**

**នវានគ្គនីចំហេ(Open Innovation) សំដើរដល់ការប្រើប្រាស់ពុទ្ធជាងក្នុងនិងពីខាងក្រោសហគ្រប់ស្ថាប័ន
ដើម្បីជីរញ្ញនវានគ្គនី និងការព្រឹកទីផ្សារដើម្បីបង្កើនការប្រើប្រាស់នវានគ្គនីទៅខាងក្រោសហគ្រប់
ប្រស្ថាប័ន។ *HR***



បញ្ជីពាណិជ្ជកម្ម

ពាណិជ្ជកម្ម និង អង់គ្លេស	ពាណិជ្ជកម្ម ជាតាសាអង់គ្លេស	ពាណិជ្ជកម្ម ជាតាសាអង់គ្លេស
ក.ប. (IP)	កម្មសិទ្ធិបញ្ហា	Intellectual Property
គ.ស.ខ. (IHL)	គ្រឹះសានសិក្សាតាន់ខ្ពស់	Institution of Higher Learning
ធ.ប. (IB)	ផ្សាយកិច្ចប្រកបដោយបរិយាយ	Inclusive Business
ជ.ស.ស. (GDP)	ជលិតផលក្នុងប្រុកសុប្បី	Gross Domestic Product
ស.អ.ស.វ. (GRI)	ស្ថាបនអាជីវកម្មនិងស្រាវជ្រាវផ្សេងៗ	Government and Research Institute
វ.ប.ន. (STI)	វិទ្យាសាស្ត្រ ហច្ខកវិទ្យា និង នវានុវត្តន៍	Science, Technology, and Innovation
វ.ប.វ.គ. (STEM)	វិទ្យាសាស្ត្រ ហច្ខកវិទ្យា វិសុំកម្ម និង គណិតវិទ្យា	Science, Technology, Engineering and Mathematics
វ.ប.វ.ស.គ. (STEAM)	វិទ្យាសាស្ត្រ ហច្ខកវិទ្យា វិសុំកម្ម សិល្បៈ និងគណិតវិទ្យា	Science, Technology, Engineering, Art and Mathematics
វ.ស.អ. (GERD)	ការវិនិយោគសុបលើការស្រាវជ្រាវនិង អភិវឌ្ឍន៍សុប្បី (រដ្ឋ និង ធនការ)	Gross Expenditure on Research and Development
ស.ន. (R&I)	ការស្រាវជ្រាវនិងនវានុវត្តន៍	Research and Innovation
ស.ន.វ. (GII)	សម្រួលស្ថាបនុវត្តន៍សាកល	Global Innovation Index
ស.ស. (SE)	សហគ្រាលសង្គម	Social Enterprise
ស.ស.ម. (NRFTE)	ចំនួនអ្នកស្រាវជ្រាវ គិតជា សមមូលនៃរយៈ ពេលធ្វើការពេញម៉ោង	Number of Researchers in Full Time Equivalent
ស.អ. (R&D)	ការស្រាវជ្រាវនិងអភិវឌ្ឍន៍	Research and Development
ស.អ. (BE)	សហគ្រាលអាជីវកម្ម	Business Enterprise
អ.ក.ស.ប.ព. (WIPO)	អង្គការកម្មសិទ្ធិបញ្ហាពិភពលោក	World Intellectual Property Organization
អ.ម.វ. (NGO)	អង្គការមិនមែនរដ្ឋបាត់បាល	Non-Governmental Organization





អគ្គលេខាជីវកម្មនៃ ក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា (ក្រសួងពេនការ) ផ្លូវពាណិជ្ជកម្ម សង្គត់បីនេកងកង១ ខណ្ឌបីនេកងកង រាជធានីភ្នំពេញ
ទូរសព្ទ/ទូរសារ: 023 727 035 អ៊ីម៉ែល: gs-nstc@nstc.gov.kh គេហទំនាក់ទ័រ: snt.gov.kh